

ก. มศว ปชส (2) /123

ମୁଦ୍ରଣ କରିଛି

ଅଧ୍ୟାତ୍ମିକ ପାଠୀ : କାରତ୍ତିବିଜ୍ଞାନର ପାଠୀ ଏବଂ ପରିଚ୍ଛନ୍ନ
୨୨ ଫେବୃଆରୀ ୨୫୩୬

วันส่งคมศាសตร์
22 สิงหาคม 2536

สั่งคมศាសตร์:

การอนุรักษ์ทรัพยากรและสิ่งแวดล้อม

卷之三

1



18. 3. 2014

18. 3. 2014

18. 3. 2014

18. 3. 2014



卷之三

100



นักวิชาการ
วิชานักวิชาการ ๒๕๑๔/๕๔

1000
800
600
400
200
0

1000
800
600
400
200
0

1000
800
600
400
200
0

1000
800
600
400
200
0

1000
800
600
400
200
0

1000
800
600
400
200
0



សាស្ត្រពិភ័យ

卷之三

10



เฉลิมราชสัสดร
สิงหาคม ๒๕๓๖
สังคมศาสตร์:
รัฐประหารและการเมือง

1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20.



1. *Leucania* *luteola* (Hufnagel) *luteola*

2. *Leucania* *luteola* (Hufnagel) *luteola*

3. *Leucania* *luteola* (Hufnagel) *luteola*

4. *Leucania* *luteola* (Hufnagel) *luteola*



Q

1000
800
600
400
200
0

1000
800
600
400
200
0



$\pi(X \times \{x\}) \in \mathbb{Z}_{\geq 0}$

π_1

π_2

\vdash



2000
1999
1998
1997

2000
1999
1998
1997

2000
1999
1998
1997

2000
1999
1998
1997

2000



สัมมนา^๑
สิงหาคม^{๒๕๖๗}
สัมมนา^๑
รุ่นก้าวหน้าพิเศษ

1. *Leucosia* *leucosia* (L.)

2. *Leucosia* *leucostoma* (L.)

คณะสังคมศาสตร์

มหาวิทยาลัยศรีนครินทรวิโรฒ

ปรัชญาคณะสังคมศาสตร์

“ผู้ทรงคุณวุฒิพัฒนาคุณภาพการเรียนเร็วผ่านผู้เชี่ยวชาญ
ให้เกิดการแผลงพัฒนาชีวิตต่อไปในเชิงการดำเนินการ
ด้วยศรัทธาและจริยธรรมที่มีความหมายและมีคุณค่า”



1. 2. 3. 4.

5. 6. 7. 8.

9. 10. 11. 12.

คณะสังคมศาสตร์

มหาวิทยาลัยศรีนครินทรวิโรฒ
ประชุมคณะสังคมศาสตร์

ผู้ทรงคุณวุฒิและบุคลากรที่มีเกียรติอุปถัมภ์
นักศึกษา แนะนำอุปราชนิพัทธ์รัตน์สกานะ^{๖๘}
ด้วยพิธีเปิดในวันนี้โดยคุณแม่สุจิตรา



1000
800
600
400
200
0

800
600

500

400
300
200
100

កំសើចអាសយដ្ឋានទំនាក់ទំនង នៃក្រសួងពេទ្យគមន៍រៀបចំសាលាឌាន

| ឈឺកតែ | ភោគ | ភាពកម្ម | សាធារណៈ | សារ |
|---------------------|-----|---------|---------|-----|
| រាជធានីភ្នំពេញ | 10 | 7 | 5 | 28 |
| រាជធានីសៀមរាប | 20 | 7 | 7 | 40 |
| រាជធានីព្រៃសបឹង | 14 | 1 | 3 | 18 |
| រាជធានីក្រោមសៀមរាប | 10 | 2 | 3 | 15 |
| រាជធានីសាកល្បេខេត្ត | 10 | 1 | 0 | 7 |
| រាជធានីសៀវភៅ | 8 | 0 | 2 | 15 |
| សរុប | 87 | 21 | 23 | 131 |
| សំណង់សារនាមិត្តិភាព | 7 | 2 | 2 | 10 |
| ស្ថាបីស៊ីវិជ្ជា | 7 | - | 4 | 11 |
| សរុប | 14 | 2 | 0 | 21 |
| សរុបអំឡុង | 101 | 23 | 23 | 153 |

អត្ថកុម្ភន៍ដែលត្រូវបានបង្ហាញ

ក្នុងត្រូវបានបង្ហាញ នៃក្រសួងពេទ្យគមន៍រៀបចំសាលាឌាន

១. គ្រឿងអាជីវកម្មនៃក្រសួងពេទ្យគមន៍រៀបចំសាលាឌាន
២. គ្រឿងអាជីវកម្មនៃក្រសួងពេទ្យគមន៍រៀបចំសាលាឌាន
៣. បានការអនុវត្តន៍យុទ្ធផលនៃក្រសួងពេទ្យគមន៍រៀបចំសាលាឌាន
៤. បានការអនុវត្តន៍យុទ្ធផលនៃក្រសួងពេទ្យគមន៍រៀបចំសាលាឌាន
៥. បានការអនុវត្តន៍យុទ្ធផលនៃក្រសួងពេទ្យគមន៍រៀបចំសាលាឌាន
៦. ការអនុវត្តន៍យុទ្ធផលនៃក្រសួងពេទ្យគមន៍រៀបចំសាលាឌាន

អត្ថកុម្ភន៍ដែលត្រូវបានបង្ហាញ នៃក្រសួងពេទ្យគមន៍រៀបចំសាលាឌាន

១. ក្នុងការអនុវត្តន៍យុទ្ធផលនៃក្រសួងពេទ្យគមន៍រៀបចំសាលាឌាន
២. ក្នុងការអនុវត្តន៍យុទ្ធផលនៃក្រសួងពេទ្យគមន៍រៀបចំសាលាឌាន
៣. ក្នុងការអនុវត្តន៍យុទ្ធផលនៃក្រសួងពេទ្យគមន៍រៀបចំសាលាឌាន
៤. ក្នុងការអនុវត្តន៍យុទ្ធផលនៃក្រសួងពេទ្យគមន៍រៀបចំសាលាឌាន

ការបង្រៀនប្រើប្រាស់

១. ការចូលរួមជាមិត្តភកសង្គមឱ្យរួមចូលរួម
២. សងគ័លដើម្បីរៀបចំការងាររបស់ខ្លួន
៣. សងគ័លដើម្បីរៀបចំការងាររបស់ខ្លួន
៤. ការចូលរួមជាមិត្តភកសង្គមឱ្យរួមចូលរួម

1. $\frac{1}{2} \times 10^{-3}$ mol/l

2. $\frac{1}{2} \times 10^{-3}$ mol/l

กิจกรรมนักเรียน















































































































































































































































































































































វិច្ឆិកាសាខ៍រៀបចំសំណង់សំខែ

ຂະសປ => ពិនិត្យអប់ => ការងារមេរោយការទូទាត់អប់



ສັງເວດຄ້ອນພອງຮາ



แผนกวังค์น้อยบ้านป่า

→ ស្រែក ការិយេង អេឡិចក្បន់
ស្រួលិតខែងដៃនៅថ្ងៃទី៧

➔ ស្ថាបនប្រើប្រាស់ដោយការរំលែក
ដូចម្នេរណ៍ ជំនួយ

၁၃၂၁ မြန်မာရှိသူများ၏ အကြောင်းအရာများ

வினாக்கள்

សាស្ត្រពិភាក្សានៃប្រជាជាតិ

၁၇၅၃ ခုနှစ်၊ ၂၂၊ ဧပြီ

សំគាល់របៀប
សំគាល់របៀប


ສະພາບແວດລ້ອມຕ່າງໆ ແກ່ລ່າຍືນໍ້າກ່ອນເທິດ
ຮອງຕ່າງໆ ມີຄື

กิจกรรมต่อทั่วพยาน แล้ว

สิงaravelล้อมนีปัจจุบัน

กิจกรรมนักเรียน ๓๐ พรรษา ๒๕๖๗

16. *Leptodora histrio* (L.)



โครงการชุมชนทำแม่ของกันฯ อนุรักษ์การนิยาม

เมืองท่องเที่ยวสีเขียว
ด้วยรักษ์โลก

กรุงเทพฯ

เมือง

เมือง

เมือง

เมือง

เมือง

การอนุรักษ์ธรรมชาติ



ECON.

เมล็ดพันธุ์มีประโยชน์



วัสดุอุปกรณ์มีประโยชน์



อย่าลืม!
ใช้บิน อ่านหนังสือ

บันทึกของข้อมูล

บันทึกของข้อมูล

1. *Phragmites australis* (Cav.) Trin. ex Steud.

2. *Phragmites australis* (Cav.) Trin. ex Steud.

3. *Phragmites australis* (Cav.) Trin. ex Steud.

4. *Phragmites australis* (Cav.) Trin. ex Steud.

5. *Phragmites australis* (Cav.) Trin. ex Steud.

6. *Phragmites australis* (Cav.) Trin. ex Steud.

7. *Phragmites australis* (Cav.) Trin. ex Steud.



Waldschloß Lichtenstein



Waldschloß Lichtenstein




Waldschloß Lichtenstein



Waldschloß Lichtenstein



Waldschloß Lichtenstein



Waldschloß Lichtenstein

H

E

L

I

C

T

S


P




Waldschloß Lichtenstein



Waldschloß Lichtenstein



Waldschloß Lichtenstein





Waldschloß Lichtenstein



Waldschloß Lichtenstein

ပြည်နယ်

မန္တလေသာဝါ



အမှတ်



အမှတ်



19. $\frac{1}{2} \cdot \frac{1}{2} = \frac{1}{4}$

20. $\frac{1}{2} \cdot \frac{1}{2} = \frac{1}{4}$

21.

22.


ມະນີ ໄກສອນ

ກາດວິ່ຈາກມື້ນໍາສ່ວນ

ຫາກປ່າໄມ້ຍັງອຍຸງຍົບຍໍາຍາ



ສໍາຍັງເກີດຄວາມຍູ້ໃດໆ



ຫາກປ່າໄມ້ຮັບເຂົາມ້ວຍມອດ



ສໍາຍັງເກີດຄວາມຍາວດເຊື່ອເກົ່ານ

17
18
19
20
21
22
23
24
25
26
27
28
29
30
31
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31

卷之三

1

1

3